

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 28 ខែឧសភា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងឡងប៊ិច, 562.570.NEWS, jic@longbeach.gov

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

**សាលាក្រុង នឹងបំប្លែង គ្លីនិកវាយតម្លៃ រហ័ស ឱ្យទៅជា
ក្រុមការងារយានចល័ត ចុះតាមមូលដ្ឋាន នៅថ្ងៃទី 1 ខែ
មិថុនា
បន្តផ្តល់សេវានានា ដូចជាការធ្វើតេស្ត COVID-19 ការបញ្ជូន និងការ
អប់រំសុខភាព**

ឡងប៊ិច, CA – នៅពេលបិទបញ្ចប់ប្រតិបត្តិការ ជាបទដ្ឋានរបស់ខ្លួន នៅថ្ងៃទី 28 ខែឧសភានេះ សាលាក្រុងឡងប៊ិចនឹងរំសាយរចនាសម្ព័ន្ធគ្លីនិកវាយតម្លៃរហ័ស (RAC) របស់ខ្លួន ដែលស្ថិតនៅក្នុងបរិវេណមហាវិទ្យាល័យ ប៉ាស៊ីហ្វិក ខូស្ត (PCC) នៃទីក្រុងឡងប៊ិច ហើយបំប្លែងវា ឱ្យទៅជាក្រុមការងារយានចល័ត ចុះតាមមូលដ្ឋាន នៅនឹងទីតាំងនោះ ។ ក្រុមការងារយានចល័ត ចុះតាមមូលដ្ឋានថ្មី របស់ RAC នឹងចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃអង្គារ ទី 1 ខែមិថុនា ហើយនឹងបន្តផ្តល់សេវាវេជ្ជសាស្ត្រផ្សេងៗ ដោយឥតគិតថ្លៃ ជូនសហគមន៍ ។

ក្រុមការងារយានចល័ត ចុះតាមមូលដ្ឋាន របស់ RAC នឹងបោះទីតាំង នៅទីចំណតទីមួយ របស់ PCC ដែលស្ថិតនៅកែង រុក្ខវិថីអូរ៉ែង និងហាយវេ ប៉ាស៊ីហ្វិក ខូស្ត នៅក្បែរ [គ្លីនិកចាក់វ៉ាក់សាំង ពេលល្ងាច](#) របស់សាលាក្រុង ។ RAC ចល័ត នឹងបន្តប្រតិបត្តិការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រយៈពេលម៉ោង 10 ព្រឹក ដល់ម៉ោង 1 រសៀល ហើយនឹងផ្តល់សេវាផ្សេងៗ ទៀត ដោយឥតគិតថ្លៃ ដូចជា ការធ្វើតេស្ត COVID-19 និងការបញ្ជូនព្រមទាំងសេវាអប់រំ និងផ្សព្វផ្សាយ អំពីសុខភាពសាធារណៈ ។ ការចាក់វ៉ាក់សាំង COVID-19 ក៏ត្រូវបានរំពឹងថា នឹងបម្រើជូន នាពេលឆាប់ៗខាងមុខនេះ ។ យានចល័ត ចុះតាមមូលដ្ឋានរបស់ RAC ត្រូវបានរំពឹងថា នឹងផ្តល់សេវា ក្នុងរយៈពេលដែលនៅសល់ក្នុងឆ្នាំនេះ ។

ការគៀងគងសម្បទា ដែលមានស្រាប់ របស់ RAC ឈានដល់ពេលបិទដំណើរការ ដោយសាលាក្រុង និងខោនធី ស្ថិត ក្នុងកម្រិតដាក់កំហិត គិតចំផុត [«កម្រិតពណ៌លឿង»](#) របស់រដ្ឋ ដោយមានអត្រាទាបជាងមួយករណីថ្មី (ក្នុង 100 ពាន់) ជាប្រចាំថ្ងៃ ដែលគិតជាង 2% នៃអត្រាវិជ្ជមាន និងគិតជាង 2.2% នៃកម្រិតមេទ្រីកសមធម៌សុខភាព ។ អត្រាចូលព្យាបាល នៅមន្ទីរពេទ្យ ក៏នៅមានស្ថេរភាព និងមានកម្រិតទាប បើប្រៀបធៀបទៅនឹងកម្រិតឆ្លងរាតត្បាត នៅពេលអត្រាចូលព្យាបាល នៅមន្ទីរពេទ្យ របស់តំបន់នេះ បានហាក់ដល់ 400% ហើយកម្រិតចូលព្យាបាល បែបសង្គ្រោះបន្ទាន់ (ICU) បានធ្លាក់ចុះ 12.5% កាលពីខែធ្នូ ឆ្នាំ 2020 ដែលបន្ទាប់មក ដល់ខែកុម្ភៈឱ្យកកស្ទះកំផុតរបស់រដ្ឋ ចំពោះបញ្ហាជំងឺឆ្លងរាតត្បាត គឺខែមករា ឆ្នាំ 2021 ។ ភាពអាចរកបាន នៃវ៉ាក់សាំង COVID-19 ត្រូវបានចែកចាយ តាមទំនោរនេះ ដោយនាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ក្នុងកម្រិតច្រើនជាង 51% នៃប្រជាពលរដ្ឋឡងប៊ិច បានចាក់វ៉ាក់សាំង រួមទាំង 98.5% នៃប្រជាពលរដ្ឋមានអាយុ 65 ឆ្នាំ និងច្រើនជាងនេះ។

ការផ្លាស់ប្តូរលើរបៀប ដែល RAC ធ្វើប្រតិបត្តិការ ក៏ធ្វើទៅ ស្របតាមកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន របស់ សាលាក្រុង ក្នុងការបំប្លែង ទៅជាកម្រិតការងារ ចល័ត សម្រាប់ការធ្វើតេស្ត COVID-19 ផងដែរ ។ សេវា ធ្វើតេស្ត ចល័ត មានផ្តល់ជូន អ្នកដែលមិនអាចចាកចេញ ទីលំនៅរបស់ពួកគេបាន ដោយសារមូលហេតុ ជាច្រើន ដូចជា បញ្ហាក្នុងការផ្លាស់ទី ឬ បញ្ហាសុខភាព ហើយអាចបម្រើជូន នៅតាមទីលំនៅ ឬ សម្បទា នានា ដូចជា មជ្ឈមណ្ឌលបន្ទាប់គ្រឿងញៀន សម្បទាជំនាញថែទាំ និងសម្បទាស្នាក់នៅរួមគ្នា ផ្សេងៗ ទៀត ។ ព័ត៌មាន បន្ថែមទៀត អំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់សេវាធ្វើតេស្ត ចល័ត របស់សាលា ក្រុង អាចរកបាន [នៅទៅនេះ](#) ។ ដើម្បីស្នើសុំ សេវាធ្វើតេស្ត ចល័ត គេអាចបំពេញ [ទម្រង់បែបបទ](#) ឬទូរសព្ទ ទៅបណ្តាញព័ត៌មានសុខភាពសាធារណៈ តាមរយៈលេខ 562.570.4636 ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលា ម៉ោង 9 ព្រឹក ដល់ម៉ោង 5 ល្ងាច ។

ដោយបានដាក់ឱ្យដំណើរការ នៅខែមេសា ឆ្នាំ 2020, RAC បានចូលរួមចំណែក ជាសារវ័ន្ត ទៅនឹងកិច្ច ខិតខំប្រឹងប្រែង ក្នុងការឆ្លើយតប របស់សាលាក្រុង ចំពោះគ្រោះអាសន្ន បង្កឡើងដោយ COVID-19 ។

- បម្រើជូន ប្រជាពលរដ្ឋម្នាក់ ចំនួន 22819 នាក់ សម្រាប់សេចក្តីត្រូវការ ផ្នែកវេជ្ជសាស្ត្រ ផ្សេងៗ ។
- ផ្តល់ការធ្វើតេស្ត COVID-19 ជូនប្រជាពលរដ្ឋ ចំនួន 3504 នាក់ ។
- ប្រើប្រាស់ ពេលវេលាពេញការងារ របស់អ្នកស្ម័គ្រចិត្ត ចំនួន 6146 ម៉ោង ដែលនាំឱ្យមាន ការសន្សំ ប្រាក់បានប្រហែលចំនួន 224755 ដុល្លារ ។

មានបុគ្គលិកស្ម័គ្រចិត្ត ជាអ្នកអាជីព ផ្នែកវេជ្ជសាស្ត្រ និងមិនមែនវេជ្ជសាស្ត្រ មកពីនាយកដ្ឋានសុខាភិបាល ឡងប៊ិច, សមាជិកបម្រុង ផ្នែកវេជ្ជសាស្ត្រ ឡងប៊ិច, និស្សិតផ្នែកគិលានុបដ្ឋាករយិកា មកពីសាលារៀន នៅមូលដ្ឋាន និងច្រកប៉ាស៊ីហ្វិក (Pacific Gateway), RAC បាននៅបន្តផ្តល់សេវា មួយចំនួន នាឆ្នាំកន្លង មក ដូចជា សេវាជំនួយវេជ្ជសាស្ត្រ សម្រាប់អ្នកដែលគិតថាត្រូវទៅសាលាសង្គ្រោះបន្ទាន់ ដោយសារស្ថាន ភាពវេជ្ជសាស្ត្រផ្សេងៗ ក្នុងអំឡុងពេលមានបញ្ហាឆ្លងជំងឺរាតត្បាត ដោយជួយសម្រួលបន្តិក ចំពោះមន្ទីរ ពេទ្យ នៅក្នុងតំបន់នេះ ។ សេវាទាំងនេះ រួមមាន ការវាយតម្លៃ និងការព្យាបាល សម្រាប់ជំងឺទូទៅ ដូចជា ជំងឺត្រចៀក និង បញ្ហារលាកតម្រងនោម, ការបន្តវេជ្ជបញ្ជា ជាថ្មី សម្រាប់ឱសថទូទៅ ដូចជា ឱសថលេប បង្ការកំណើត និងឱសថ សម្រាប់ជំងឺសម្ពាធខ្ពស់, ជំងឺច្រាល់អាស៊ីតក្រពះ (GERD), បញ្ហាក្រពេញទីរ៉ូអ៊ីត, បញ្ហាកូឡេស្តេរ៉ូល, ជំងឺទឹកនោមផ្អែម, ជំងឺបាក់ទឹកចិត្ត និងអាស៊ីតហ្វូស៊ី, ការវាយតម្លៃ លើបុគ្គលមានរោគ សញ្ញា ដូចជំងឺផ្តាសាយ, សេវាបើកបរចូលធ្វើតេស្ត COVID-19 ។

សំណួរពីប្រព័ន្ធផ្សព្វផ្សាយ អាចបញ្ជូនទៅ មជ្ឈមណ្ឌលព័ត៌មានចម្រុះ នៃសាលាក្រុងឡងប៊ិច តាមរយៈ jic@longbeach.gov ឬ 562.570.NEWS ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាពទាំងអស់ របស់សាលាក្រុងឡងប៊ិច ក្នុងការរក្សាសុវត្ថិភាព របស់ប្រជាពលរដ្ឋរបស់យើង សូមចូលទៅ longbeach.gov/COVID19 ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។ ប្រជា ពលរដ្ឋក៏អាចចូលទៅ longbeach.gov/COVID19data ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាព ពាក់ព័ន្ធ នឹងករណីឆ្លង និងវ៉ាក់សាំង បានផងដែរ ។

###